

សេចក្តីណែនាំអំពីនីតិវិធីបញ្ចេញទំនិញពីគយ សម្រាប់អាហារនាំចេញទៅចិន

វិទ្យាស្ថានស្រាវជ្រាវពិសេស Youhe Group Youding ដោយលោកហ្វេង ក្លាន់

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

ការផ្លាស់ប្តូរថ្មីក្នុងការត្រួតពិនិត្យម្ហូបអាហារនាំចូល — —

《 វិធានការគ្រប់គ្រងសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញ 》

ជំពូក៖ អាហារនាំចូល

- បទប្បញ្ញត្តិជាក់លាក់ត្រូវធ្វើឡើងនៅលើការចាប់ផ្តើម ការវាយតម្លៃ និងពិនិត្យ ខ្លឹមសារ វិធីសាស្ត្រ ការបញ្ចប់ និងការពន្យារ និងការជូនដំណឹងអំពីលទ្ធផលនៃការវាយតម្លៃ និងការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសបរទេស (តំបន់) នៃអាហារនាំចូល។
- ដាក់ចេញនូវតម្រូវការសម្រាប់អ្នកនាំចូល ដើម្បីបង្កើតប្រព័ន្ធត្រួតពិនិត្យសម្រាប់អ្នកនាំចេញទៅក្រៅប្រទេស និងសហគ្រាសផលិតនៅក្រៅប្រទេស
- បញ្ជាក់ពីប្រព័ន្ធបទប្បញ្ញត្តិសំខាន់ៗដូចជា ការវាយតម្លៃអនុលោមភាពនៃចំណីអាហារនាំចូល កំពង់ផែដែលបានកំណត់ និងកន្លែងត្រួតពិនិត្យដែលបានកំណត់សម្រាប់អាហារនាំចូល ការត្រួតពិនិត្យនៅទីកន្លែងនៃច្រកអាហារនាំចូល ការគ្រប់គ្រងស្លាកសញ្ញាអក្សរចិនសម្រាប់អាហារនាំចូល ការចាត់ចែងចំណីអាហារនាំចូលដែលគ្មានគុណភាព និងការគ្រប់គ្រងហានិភ័យ វិធានការសម្រាប់អាហារ នាំចូល។



ការផ្លាស់ប្តូរថ្មីក្នុងការត្រួតពិនិត្យម្ហូបអាហារនាំចូល — —


《 វិធានការគ្រប់គ្រងសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញ 》

ជំពូក ៖ អាហារនាំចូល

- គយត្រូវធ្វើការវាយតម្លៃអនុលោមភាពលើចំណីអាហារនាំចូល ស្របតាមច្បាប់ពាក់ព័ន្ធ និងបទប្បញ្ញត្តិរដ្ឋបាលស្តីពីការត្រួតពិនិត្យទំនិញនាំចូល និងនាំចេញ។
- សកម្មភាពវាយតម្លៃការអនុលោមតាមចំណីអាហារដែលនាំចូលរួមមាន៖
- ការវាយតម្លៃ និងការពិនិត្យឡើងវិញនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់ប្រទេស (តំបន់) ដែលនាំចេញអាហារទៅកាន់ប្រទេសចិន ការចុះបញ្ជីក្រុមហ៊ុន ផលិតនៅក្រៅប្រទេស ការចុះបញ្ជី និងការធានាគុណវុឌ្ឍិរបស់អ្នកនាំចូល និងអ្នកនាំចេញ ការយល់ព្រមលើការចូលសត្វ និងរុក្ខជាតិឱ្យនៅដាច់ពីគេ ការត្រួតពិនិត្យវិញ្ញាបនបត្រគុណវុឌ្ឍិដែលបានភ្ជាប់មក ការត្រួតពិនិត្យឯកសារ។ ការត្រួតពិនិត្យនៅនឹងកន្លែង ការត្រួតពិនិត្យគំរូ ការត្រួតពិនិត្យការនាំចូល និងការលក់ និងការបញ្ចូលគ្នា។



តារាងលំហូរនៃការប្រកាសគយនៃទំនិញនាំចូល



របាយការណ៍ទិន្នន័យអេឡិចត្រូនិក

អ្នកទទួលបានការនាំចូល និងនាំចេញ ប្រកាសទិន្នន័យអេឡិចត្រូនិកនៃទម្រង់ប្រកាសគយនៃការនាំចូល និងនាំចេញទំនិញទៅកាន់ប្រព័ន្ធគយតាមអនឡាញតាមរយៈ "ច្រក អេឡិចត្រូនិកចិន" "ច្រកចេញតែមួយ" និងកម្មវិធីផ្សេងទៀតដោយអនុលោមតាមបទប្បញ្ញត្តិគយពាក់ព័ន្ធ។ ទិន្នន័យអេឡិចត្រូនិក "ការទទួលយកសេចក្តីប្រកាស" ដែលធ្វើដោយប្រព័ន្ធគយតាមអនឡាញ។ បន្ទាប់ពីការប្រកាស សូមបញ្ជូនឯកសារប្រកាសទៅគយដើម្បីធ្វើការប្រកាសជាមួយនឹងទម្រង់ប្រកាសក្រដាសដែលបានបោះពុម្ព និង ឯកសារភ្ជាប់មកជាមួយ (មិនចាំបាច់ធ្វើឯកសារក្នុងករណីប្រកាសតាមអនឡាញ)។

ទម្រង់ប្រកាសពន្ធតាមអនឡាញ និងទម្រង់ក្រដាសប្រកាសពន្ធ

ទម្រង់ប្រកាសពន្ធតាមអនឡាញ

គយទទួលបានទិន្នន័យអេឡិចត្រូនិកនៃទម្រង់ប្រកាសគយ ហើយបន្ទាប់ពីវិញ្ញាបនបត្រគុណវុឌ្ឍិរបស់អ្នកទទួល និងអ្នកប្រកាសគយត្រូវបានអនុវត្តតាមរយៈប្រព័ន្ធកុំព្យូទ័រ ប្រព័ន្ធកុំព្យូទ័រពិនិត្យស្តង់ដារ សុពលភាព និងភាពស្របច្បាប់នៃទិន្នន័យអេឡិចត្រូនិក និងបំពេញទម្រង់ប្រកាសគយតាមអនឡាញ។

ទម្រង់ក្រដាសប្រកាសពន្ធ

ប្រសិនបើទិន្នន័យអេឡិចត្រូនិកនៃទម្រង់ប្រកាសគយតាមអនឡាញត្រូវការត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈដោយមជ្ឈមណ្ឌលគ្រប់គ្រង និងប្រមូលពន្ធ បន្ទាប់ពីត្រូវបានកំណត់ដោយបណ្តាញប្រព័ន្ធកុំព្យូទ័រ ត្រួតពិនិត្យឯកសារ ឯកទេសនៃមជ្ឈមណ្ឌលគ្រប់គ្រងពន្ធទាំងបី (ក្លាងចូវ សៀងហៃ ប៉េកាំង-ធានជិន) នៅទូទាំងប្រទេសនេះ បើយោងតាមការចាត់ថ្នាក់ផលិតផល និងអនុវត្តការពិនិត្យឯកសារ ឬផ្ទេរទៅវាយតម្លៃនៅនឹងកន្លែងសម្រាប់ចាត់ចែង។

ដំណាក់កាលនៃការចាត់ចែងការងារនៅនឹងកន្លែង - ប័ណ្ណទទួលការងារ

បន្ទាប់ពីទទួលបានព័ត៌មានអេឡិចត្រូនិកនៃបង្កាន់ដៃនៃទម្រង់ប្រកាសគយ និងបង្កាន់ដៃឯកសារដែលបានដាក់ជូននៅនឹងកន្លែង សហគ្រាសត្រូវបោះពុម្ពទម្រង់ប្រកាសគយជាក្រដាសហើយភ្ជាប់ជាមួយវិក្កយបត្រ បញ្ជីវេចខ្ចប់ កិច្ចសន្យា វិក្កយបត្រដឹកជញ្ជូន អាជ្ញាប័ណ្ណផ្សេងៗ និងឯកសារផ្សេងៗទៀត។ ឥឡូវនេះ គយបញ្ជូនឯកសារជាលាយលក្ខណ៍អក្សរ និងឆ្លងកាត់នីតិវិធីពិនិត្យឯកសារ (គយចាត់ទុកថាចាំបាច់ក្នុងការបញ្ជូន)។

ការត្រួតពិនិត្យគុណភាពសម្រាប់នាំចូលចំណីអាហារតាមខ្សែសង្វាក់ត្រជាក់

- សេចក្តីជូនដំណឹងស្តីពីការបង្កើនប្រសិទ្ធភាពបន្ថែមទៀត និងការកែលម្អវិធានការបង្ការ និងត្រួតពិនិត្យការរីករាលដាលជំងឺឆ្លងនៃច្រកនាំចូលអាហារខ្សែសង្វាក់ត្រជាក់

(សេចក្តីប្រកាសស្តីពីការគ្រប់គ្រងទូទៅនៃគុណភាពលេខ៥៨ [២០២២])

- ដើម្បីបំពេញការងារបែបវិទ្យាសាស្ត្រ និងត្រឹមត្រូវក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូរ៉ិដនៅកំពង់ផែនាំចូលអាហារតាមខ្សែសង្វាក់ត្រជាក់ (រួមទាំងផលិតផលកសិកម្មដែលអាចបរិភោគបានដូចគ្នាខាងក្រោម) រួមផ្សំលទ្ធផលនៃការបង្ការ និងត្រួតពិនិត្យការរីករាលដាល និងធានាឱ្យសុវត្ថិភាពនៃសង្វាក់ឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ រដ្ឋបាលទូទៅនៃគុណភាពសម្រេចបង្កើនប្រសិទ្ធភាពបន្ថែមទៀត និងកែលម្អចំណីអាហារខ្សែសង្វាក់ត្រជាក់ដែលនាំចូល វិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃកំពង់ផែ។ បញ្ហាពាក់ព័ន្ធត្រូវបានប្រកាសដូចតទៅ៖

១. គុណភាពការត្រួតពិនិត្យ និងធ្វើតេស្តកូរ៉ិដ លើអាហារខ្សែសង្វាក់ត្រជាក់ដែលនាំចូល ហើយយោងតាមលទ្ធផលតេស្ត ត្រួតពិនិត្យ និងស៊ើប

អង្កេតវិធានការការពារការបំពុលរបស់ប្រទេសនាំចេញ (តំបន់) តាមច្បាប់ និងបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខ

ស្ថានភាពនៃប្រទេសនាំចេញ (តំបន់) បន្តបំពេញតាមតម្រូវការនាំចូលរបស់ប្រទេសចិន។ សម្រាប់សហគ្រាសផលិតអាហារនៅក្រៅ

ប្រទេសដែលមានបញ្ហា ត្រូវចាត់វិធានការដូចជាការកែតម្រូវក្នុងរយៈពេលកំណត់ ការផ្អាកការនាំចូល និងការលុបការចុះបញ្ជីស្របតាម

ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ការត្រួតពិនិត្យការប្រកាសពន្ធគយនៅនឹងកន្លែង

ជ្រើសរើសប៉ុស្តិ៍ត្រួតពិនិត្យដើម្បីធ្វើការវិភាគហានិភ័យលើការប្រកាសទម្រង់ប្រកាសគយ និងកំណត់ថា តើអធិការកិច្ចត្រូវបានទាមទារដោយការវិនិច្ឆ័យតាមប៉ុស្តិ៍។ ទម្រង់ប្រកាសគយដែលមិនចាំបាច់ត្រួតពិនិត្យត្រូវបានចេញ ហើយទម្រង់ប្រកាសគយដែលមានចំណុចហានិភ័យត្រូវបានវិភាគសម្រាប់ការត្រួតពិនិត្យ និងគ្រប់គ្រង។

ដោយឈរលើមូលដ្ឋាននៃឯកសារប្រកាសសវនកម្ម អធិការគយធ្វើការត្រួតពិនិត្យជាក់ស្តែងនៃទំនិញនាំចូល និងនាំចេញ ដើម្បីកំណត់ថា តើខ្លឹមសារដែលបានប្រកាសក្នុងឯកសារប្រកាសគយត្រូវគ្នានឹងទំនិញនាំចូល និងនាំចេញពិតប្រាកដដែរឬទេ។

នីតិវិធីបញ្ចេញទំនិញពិតយនៅនឹងកន្លែង

មន្ត្រីគយត្រួតពិនិត្យឯកសារនៅនឹងកន្លែង និងពិនិត្យទិន្នន័យប្រកាសគយតាមអនឡាញ ឯកសារជាលាយលក្ខណ៍អក្សរ និងផ្តល់មតិយោបល់។ ប្រសិនបើស្ថានភាពធម្មតា ហើយមិនមានការត្រួតពិនិត្យទេនោះ នីតិវិធីចេញឯកសារនឹងត្រូវបានដោះស្រាយ។ សម្រាប់អ្នកដែលត្រូវបានបង្កើតឡើងសម្រាប់ការត្រួតពិនិត្យ នីតិវិធីនៃការចេញផ្សាយឯកសារត្រូវដោះស្រាយបន្ទាប់ពីការត្រួតពិនិត្យទំនិញត្រូវបានបញ្ចប់។ សម្រាប់ទម្រង់បែបបទប្រកាសគយដែលបង់ពន្ធ និងថ្លៃសេវាដោយមានបង្កាន់ដៃនៃវិញ្ញាបនបត្របង់ពន្ធ និងថ្លៃសេវាដែលបោះត្រារបស់ធនាគារ ឬនាយកដ្ឋានពាក់ព័ន្ធ ត្រូវឆ្លងកាត់បែបបទនៃការចេញឯកសារបន្ទាប់ពីការបង់ពន្ធ និងថ្លៃសេវា និងបិទនីតិវិធីបញ្ចេញទំនិញ។

ឯកសារដែលត្រូវការសម្រាប់ការប្រកាសនាំចូលក្នុងករណីធម្មតា

- ទម្រង់បែបបទប្រកាសគយដែលបំពេញដោយអ្នកប្រកាសគយ ឬបោះពុម្ពដោយបុគ្គលិកប្រកាសគយ។
ទម្រង់ប្រកាសពន្ធក្រដាសសម្រាប់ទំនិញនាំចូលមានប្រាំផ្នែក៖ ផ្នែកប្រតិបត្តិការគយ ផ្នែករក្សាទុកគយ ផ្នែករក្សាទុកសហគ្រាស ផ្នែកផ្ទៀងផ្ទាត់គយ ផ្នែកចេញវិញ្ញាបនបត្រ (សម្រាប់ការទូទាត់ការនាំចូល)
 - កិច្ចសន្យាសម្រាប់ទំនិញនាំចូល
 - វិក្កយបត្រ និងបញ្ជីវេចខ្ចប់សម្រាប់ទំនិញនាំចូល
 - ប័ណ្ណនាំចូល (បញ្ជីដឹកជញ្ជូនទំនិញ)
 - វិក្កយបត្រដឹកជញ្ជូន (ឬប័ណ្ណដឹកជញ្ជូន) សម្រាប់ទំនិញនាំចូល
 - កិច្ចព្រមព្រៀងអនុញ្ញាតប្រកាសពន្ធរបស់ទីភ្នាក់ងារ

ការបំពេញទម្រង់បែបបទប្រកាសគយគន់ត្រូវតែបំពេញលក្ខខណ្ឌពីរខាងក្រោម៖

- ឯកសារមានភាពស៊ីសង្វាក់គ្នា ពោលគឺទំនិញដែលបានរាយក្នុងសេចក្តីប្រកាសគយគន់ស្របជាមួយនឹងកិច្ចសន្យា វិក្កយបត្រ បញ្ជីវេចខ្ចប់ វិក្កយបត្រ និងឯកសារអនុម័ត។
- ទំនិញតែមួយមានភាពស៊ីសង្វាក់គ្នា ពោលគឺខ្លឹមសារដែលបានរាយការណ៍ក្នុងសេចក្តីប្រកាសគយគន់ស្របជាមួយនឹងទំនិញនាំចូល និងនាំចេញជាក់ស្តែង។

ប្រកាសពន្ធក្នុងរយៈពេលកំណត់៖

- អ្នកទទួលទំនិញនាំចូល និងសហគ្រាសប្រកាសគយត្រូវប្រកាសពន្ធក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលមធ្យោបាយដឹកជញ្ជូនត្រូវបានប្រកាសចូលប្រទេស។
- អ្នកដឹកជញ្ជូនទំនិញនាំចេញ និងភ្នាក់ងាររបស់ពួកគេត្រូវប្រកាសពន្ធគយ ២៤ម៉ោង មុនពេលផ្អាកទំនិញ បន្ទាប់ពីទំនិញមកដល់តំបន់ត្រួតពិនិត្យគយ។
- ប្រសិនបើ ការប្រកាសពន្ធគយហួសពេលកំណត់ គយនឹងពិន័យប្រកាសយឺតយ៉ាវតាមច្បាប់ ។

អត្ថប្រយោជន៍នៃការប្រកាសពន្ធទូទាំងប្រទេស

- ◆ អនុវត្ត "ប្រកាសម្តង ពិនិត្យម្តង បញ្ចេញម្តង"
- ◆ សហគ្រាសអាចជ្រើសរើសផ្លូវដឹកជញ្ជូន មធ្យោបាយដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនទំនិញដោយសេរី និងកំណត់ទីតាំងស្តុកទុក។
- ◆ ជម្នះឧបសគ្គដែលបណ្តាលមកពីការបែងចែកតាមរដ្ឋបាលបច្ចុប្បន្ន និងការកំណត់តំបន់គយ និងអនុលោមតាមនិន្នាការអភិវឌ្ឍនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
- ◆ អាចជួយសន្សំសំចៃពេលវេលាប្រកាសពន្ធរបស់សហគ្រាស និងកាត់បន្ថយការចំណាយលើការប្រកាសគយរបស់សហគ្រាស

ការផ្លាស់ប្តូរថ្មីក្នុងការត្រួតពិនិត្យម្ហូបអាហារនាំចូល — —

- យោងតាមតម្រូវការនៃការត្រួតពិនិត្យ និងការគ្រប់គ្រង គយនឹងធ្វើការត្រួតពិនិត្យម្ហូបអាហារនាំចូល រួមទាំង ប៉ុន្តែមិនកំណត់ចំពោះដូចខាងក្រោម៖



មធ្យោបាយដឹកជញ្ជូន និងកន្លែងផ្ទុកបំពេញតម្រូវការសុវត្ថិភាព និងអនាម័យ



លេខកុងទ័រ លេខសៀល ខ្លឹមសារនៃស្លាកសញ្ញានៅលើវេចខ្ចប់ខាងក្នុង និងខាងក្រៅ ហើយស្ថានភាពជាក់ស្តែងនៃទំនិញគឺស្របជាមួយនឹងព័ត៌មានប្រកាស និងឯកសារភ្ជាប់មកជាមួយ។



អាហារ ការវេចខ្ចប់ និងសម្ភារៈទ្រទាប់ដែលមានដើមកំណើតពីសត្វ ឬរុក្ខជាតិ មានលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ២២ នៃបទប្បញ្ញត្តិស្តីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យសត្វ និងរុក្ខជាតិ។



ការវេចខ្ចប់ខាងក្នុង និងខាងក្រៅត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងមានការបំពុលការខូចខាត ការត្រាំសើម ឬការជ្រៀតចូល។



ស្លាកសញ្ញា សញ្ញា និងការណែនាំនៃការវេចខ្ចប់ខាងក្នុង និងខាងក្រៅបំពេញតម្រូវការនៃច្បាប់ បទប្បញ្ញត្តិរដ្ឋបាល ស្តង់ដារសុវត្ថិភាពចំណីអាហារ និងរដ្ឋបាលគយទូទៅ។



លក្ខណៈនៃអាហារបំពេញលក្ខណៈនៃអាហារដែលរំពឹងទុក



ភាពស្រស់នៃអាហារក្លាស្សេ និងកក បំពេញតាមតម្រូវការសីតុណ្ហភាពនៃបរិយាកាសត្រជាក់ និងកកបំពេញតាមស្តង់ដារដែលពាក់ព័ន្ធ ឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាពខ្សែសង្វាក់ត្រជាក់ដំណើរការធម្មតា និងកំណត់ត្រាសីតុណ្ហភាពបំពេញតាមតម្រូវការ ការធ្វើតេស្តម៉ូឌុលអាហារអាចត្រូវបានអនុវត្តប្រសិនបើចាំបាច់។



ការផ្លាស់ប្តូរថ្មីក្នុងការត្រួតពិនិត្យម្ហូបអាហារនាំចូល — —

- រដ្ឋបាលគយអាចផ្អែកលើលទ្ធផលវាយតម្លៃហានិភ័យ ចាត់វិធានការត្រួតពិនិត្យដើម្បីផ្អាក ឬហាមឃាត់ការនាំចូលអាហារដែលពាក់ព័ន្ធ ក្នុងករណីដូចខាងក្រោម៖

១

ជំងឺរាតត្បាត និងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងប្រព័ន្ធ
 មានការរីករាលដាលមេរោគឆ្លងនៃសត្វ ឬរុក្ខជាតិនៅក្នុងប្រទេសនាំចេញ (តំបន់) ឬប្រព័ន្ធសុវត្ថិភាពចំណីអាហារបានឆ្លងកាត់ការផ្លាស់ប្តូរធំៗ ហើយសុវត្ថិភាពនៃអាហារដែលបាននាំចេញទៅកាន់ប្រទេសចិនមិនអាចធានាប្រកបដោយប្រសិទ្ធភាពនោះទេ។

៣

មិនអនុលោមតាមច្បាប់
 នៅពេលដែលគយអនុវត្តវិធានការត្រួតពិនិត្យក្នុងកម្រិតខ្ពស់នៃមាត្រា៣៤ នៃវិធានការទាំងនេះ ហើយរកឃើញថា ការការពារបរិស្ថានដែលពាក់ព័ន្ធមិនបានអនុវត្តតាម។

5

គ្រោះថ្នាក់ធ្ងន់ធ្ងរ
 ព័ត៌មានផ្សេងទៀតបង្ហាញថា អាហារដែលពាក់ព័ន្ធមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

២

ការចម្លងរោគ
 ត្រួតពិនិត្យអាហារដែលនាំចូលត្រូវបានបំពុលដោយភ្នាក់ងារបង្ករោគនៃជំងឺឆ្លង ឬមានភស្តុតាងបញ្ជាក់ ហើយមិនអនុវត្តវិធានការអនាម័យប្រកបដោយប្រសិទ្ធភាព។

៤

បទល្មើសធ្ងន់ធ្ងរ
 សហគ្រាសផលិតនៅបរទេសបំពានធ្ងន់ធ្ងរលើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ចិន។

ការផ្លាស់ប្តូរថ្មីក្នុងការត្រួតពិនិត្យម្ហូបអាហារនាំចូល — —

进口鲜冻肉类产品标签要求

02

● 进口鲜冻肉类产品

对于进口鲜冻肉类产品，内外包装上应当有牢固、清晰、易辨的中英文或者中文和出口国家（地区）文字标识。

标明以下内容：

产地国家（地区）、品名、生产企业注册编号、生产批号；

外包装上应当以**中文**标明：

规格、产地（具体到州/省/市）、目的地、生产日期、保质期限、储存温度等内容，**必须标注目的地为中华人民共和国，加施出口国家（地区）官方检验检疫标识。**




ការផ្លាស់ប្តូរថ្មីក្នុង ការត្រួតពិនិត្យ ម្ហូបអាហារនាំចូល — —

- នៅពេលអនុវត្តការកិច្ចត្រួតពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញទៅតាមច្បាប់ គយ មានសិទ្ធិចាត់វិធានការដូចខាងក្រោម៖



> ចូលទៅក្នុងបរិវេណផលិតកម្ម និងអាជីវកម្ម ដើម្បីធ្វើអធិការកិច្ចនៅនឹងកន្លែង



> ត្រួតពិនិត្យសំណាកអាហារដែលផលិត និងលក់ ផ្សេង



> ពិនិត្យ និងចម្លងកិច្ចសន្យាដែលពាក់ព័ន្ធ វិក្កយបត្រ សៀវភៅគណនី និងព័ត៌មានពាក់ ព័ន្ធផ្សេងទៀត។



> បិទ និងរឹបអូសអាហារដែលមានភស្តុតាងដើម្បីបញ្ជាក់ថា វាមិន ស្របតាមស្តង់ដារជាតិសម្រាប់សុវត្ថិភាពចំណីអាហារ ឬដែលមាន ភស្តុតាងដើម្បីបញ្ជាក់ថា មានហានិភ័យចំពោះសុវត្ថិភាព និង ការផលិត និងប្រតិបត្តិការខុសច្បាប់។

សូមអរគុណ!

fengguan@vip.sina.com

13833620630

